

អាថ៌កំបាំងនៃ“មន្ទីរស២១”

សារវិវាទទាក់ទងនឹង“មន្ទីរស២១”ឬគុកទួលស្លែង កំពុងតែធ្វើអោយកម្រិតពិភពនយោបាយខ្មែរដែលអាចរុញច្រាន កម្ពុជាអោយធ្លាក់ក្នុងស្ថានភាពរឹករមិនអាចកំណត់បាន។ តើ“មន្ទីរស២១”ឬគុកទួលស្លែងជាគុកសប្បុរសធម៌របស់យួន ដូចដែល លោក កឹម-សុខា មានប្រសាសន៍ដែរឬទេ ? នេះជារឿងដ៏មានសារៈសំខាន់ដែលខ្មែរត្រូវតែដឹងនិងយល់បាន អោយច្បាស់ ។

អត្ថបទខាងក្រោមនេះជាវិភាគទានមួយសម្រាប់ជូនជនរួមជាតិយកទៅត្រិះរិះពិចារណាស្វែងរកការពិតជុំវិញចំណោទ និងអាថ៌កំបាំងនៃ“មន្ទីរស២១”។

តើមានអាថ៌កំបាំងអ្វីខ្លះទាក់ទងនឹងគុកទួលស្លែង ឬ “មន្ទីរស២១”? តើនរណាជា ប៊ូ-ម៉េង, ជុំ-ម៉ី, វ៉ាន់-ណាត និងជនដទៃទៀត ដែលត្រូវជាប់គុកក្នុង“មន្ទីរស២១”? តើប៊ូ-ម៉េង, ជុំ-ម៉ី, វ៉ាន់-ណាត ។ល។ ជាជនរងគ្រោះឬគ្រាន់ តែជាអ្នកទោសនយោបាយនៃរបបប្រល័យពូជសាសន៍ខ្មែរដែលពួកគេជាអ្នកសាងឡើងជាមួយយួននិងដើម្បីយួន ?

ជាការពិតណាស់ មានអាថ៌កំបាំងជាច្រើនជុំវិញរបបប្រល័យពូជសាសន៍ ជាពិសេសទាក់ទងនឹងក្រុមឃាតករដែល បានរៀបចំអោយមានការសម្លាប់រង្គាល់បំបាត់ពូជសាសន៍ខ្មែរ ដើម្បីជំនួសដោយសាសន៍យួនក្រោយថ្ងៃ៧មករា១៩៧៩

អ្វីៗដែលជនរងគ្រោះធ្លាប់បានដឹងព្រមទាំងកុនល្ខោនឬតាមសៀវភៅប្រវត្តិសាស្ត្រមួយចំនួនសុទ្ធតែត្រូវបានសរសេរដោយ ពួកអ្នកឈ្នះ គឺយួន ដែលធ្វើឡើងដើម្បីផ្សាយក្លែងបន្លំបំភ្លៃប្រវត្តិសាស្ត្របំបាត់ការពិតក្នុងគោលបំណងទម្លាក់កំហុស លើក្រុមពួកអ្នកចាញ់គឺ ក្រុមប៉ុល-ពត និងខ្មែរល្ងង់ខ្មៅដែលត្រូវយួនចាប់យកទៅពង្វក់និងប្រើជាឧបករណ៍នៃរបប ប្រល័យពូជសាសន៍ដែលយួនជាអ្នកបង្កើត, ជាអ្នកគ្រប់គ្រងនិងជាអ្នកទទួលបានផលប្រយោជន៍ពីឧក្រិដ្ឋកម្មនោះ ។ ល្បិចដ៏ពិសេសនេះបានត្រូវយួននិងពួកអាយ៉ងតាបយកចំណេញដើម្បីទម្លាក់កំហុសលើខ្មោចប៉ុល-ពត ដើម្បីយក ចំណេញនយោបាយ និងលាងបាតដៃពួកវាដែលប្រឡាក់ជោគជាំដោយឈាមខ្មែរស្លុតត្រង់រាប់លាននាក់ ។

ក្នុងសៀវភៅលោក ដេវីដ ឆិនស្លើ **David P.Chandler** “បងធំទីមួយ Brother number one” និងសៀវភៅលោក Ben Kiernan “ការប្រល័យពូជសាសន៍នៅកម្ពុជា” “Génocide au Cambodge” សុទ្ធតែបានបញ្ជាក់ថា “មន្ទីរស២១” ជាគុកនយោបាយដែលប៉ុល-ពត ប្រើប្រាស់សម្រាប់កាត់ទោសក្រុមខ្មែរក្រហមយួនដើម្បីបន្តក្រុមខ្លួន (Bureau politique de la purge politique)

នៅក្នុងសៀវភៅ “បងធំទីមួយ”ដដែល លោកដេវីដ ឆិនស្លើ បានលើកយកសំដី ប៉ុល-ពត ដែលបានផ្តល់កិច្ចសម្ភាស មួយដល់ទូរទស្សន៍ ABC ដែលមានសេចក្តីដូចតទៅ « អីវ៉ែត សម្លាប់មនុស្សណាដែលប្រឆាំងនឹងខ្លួន តែយួន សម្លាប់មនុស្សណាដែលប្រឆាំងនឹងពួកវាផងនិងជនស្លុតត្រង់ដទៃទៀតដែលមិនចុះចូលនឹងពួកវា” (ប៉ុល-ពត)

"Hitler tuait les juifs et ceux qui s'opposaient à lui. Le Viêt-nam tue ceux qui s'opposent à lui, et des innocents qui ne veulent pas se joindre à lui". (Pol Pot)

សំដីនេះបានធ្វើអោយមានការរំជើបរំជួលដល់ពិភពយួនដែលបានខំលាក់ការពិតនិងក្លែងប្រវត្តិសាស្ត្រតាមគ្រប់រូបភាពនៅក្នុងសៀវភៅ "Une Odyssée cambodgienne" ហាំង-ង៉ោ (Hang Ngor) បានឆ្លើយតបទៅនឹងការចោទប្រកាន់លើយួនរបស់ ប៉ុល-ពត ដែលមានសេចក្តីដូចតទៅ ៖ "ប៉ុល-ពត ចេះតែប្រឌិតសត្រូវបែបរើវាយ យើងមិនដឹងថាមកពីហេតុអ្វីទេ ។ ប្រហែល ប៉ុល-ពត ត្រូវការចោទប្រកាន់មនុស្សម្នាក់អោយទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងខុសពីអ្វីដែលខ្លួនចង់បាន មិនខុសពីពួកមានជម្ងឺសសៃប្រសាទនោះទេ ហើយចុងបំផុត ប៉ុល-ពត បានចោទប្រកាន់លើវៀតណាមតែម្តង ... ហាំង-ង៉ោ (Hang Ngor)

"Pol Pot s'inventait des ennemis et il est difficile de dire pourquoi Peut-être avait-il besoin de trouver un responsable lorsque les faits ne cadraient pas avec ses projets. Peut-être était-ce simplement pour détruire comme le font les grands paranoïaques. Il se trouva tellement d'ennemis que son régime tomba en miettes: le gouvernement ne répondait plus à ses objectifs de production et avait de plus en plus besoin de boucs émissaires. Il finit par désigner le responsable: le Viêt-nam. Au début, le Viêt-nam n'avait pas du tout envie de se battre avec les Khmers rouges. Il avait d'autres problèmes. La réunification du pays, la "rééducation" des masses et la remise en train d'une économie décomposée. Mais les Khmers rouges ne cessaient d'envahir la zone frontalière, de massacrer des civils, violant les femmes et tuant les enfants.

C'est pourquoi le Viêt-nam décida de résoudre deux problèmes d'un coup: se débarrasser du régime khmer rouge qui n'apportait que des ennuis et s'appropriier un nouveau territoire très fertile.

Le Viêt-nam était surpeuplé : soixante millions de personnes (70-75) et beaucoup de difficultés pour les nourrir. Le Cambodge, lui, était sous-peuplé. Un dixième de sa population étant capable de produire beaucoup plus de riz et de poisson qu'elle n'en avait besoin. Le 25 décembre 1978, les Vietnamiens envahissent le Cambodge avec 14 divisions et un appui logistique aérien. Rien ne peut les arrêter. Dans la nuit du 5 janvier 1979, alors qu'on entendait le bruit des combats à Phnom Penh, Pol Pot demanda à son prisonnier Norodom Sihanouk de le recevoir. Pol Pot le salua en joignant les mains en sompeab,..." (Haing NGOR) ។

ដើម្បីទទួលបានការគាំទ្រនិងការពារនិក្ខេបបទនេះលើឆាកអន្តរជាតិ និងដើម្បីទម្លាក់កំហុសទាំងស្រុងលើខ្មោចប៉ុល-ពត ម៉ាស៊ីនក្រឡាប្រវត្តិសាស្ត្របានបង្កើតកូន"វាលពិឃាត" ដែលគេខំផ្សាយបំភ្លៃការពិត និងខំបិទបាំងឃាតករពិតប្រាកដដែលនៅពីក្រោយការសម្លាប់រង្គាល់បំបាត់ពូជសាសន៍ខ្មែរដើម្បីជំនួសដោយជនជាតិយួន ដោយគេលើកយកតែសកម្មភាពផ្ទៃលើ (Artificiel ou superficiel) ដើម្បីបិទបាំងឧក្រិដ្ឋកម្មយួននិងបំផុសអោយមានការបែកបាក់អោយមានគំនុំនិងសម្តប់រវាងខ្មែរនិងខ្មែរ ដោយបានព្យាយាមបិទបាំងហេតុផលនិងឫសគល់នៃឧក្រិដ្ឋកម្មនោះ ជាពិសេសគ្រប់អ្វីៗដែលទាក់ទងនឹងយួន ទាំងនេះជនរងគ្រោះត្រូវតែយល់អោយច្បាស់ពីល្បិចនិងពុតត្បាតរបស់យួន ។

សារុបសេចក្តីមក គុកទូលស្តែងឬ“មន្ទីរស២១”ជាគុកនយោបាយនៃរបបប្រលយ័ព្វជសាសន៍ ។ ដូច្នេះជនដែលត្រូវ ជាប់ពន្ធនាគារនៅទីនោះ ជាពិសេសក្នុងចំណោមកម្មាភិបាលនៃរបបប្រលយ័ព្វជសាសន៍ មានប៊ូ-ម៉េង, ជុំ-មី, វ៉ាន់-ណាត ។ល។ មិនអាចចាត់ទុកជាជនរងគ្រោះនៃរបបប្រលយ័ព្វជសាសន៍ទេ តែពួកនោះសុទ្ធតែជាពួកខ្មែរក្រហមយួនដែល ត្រូវមិត្តបងរបស់ខ្លួនគឺ ប៉ុល-ពត ចាប់យកទៅកាត់ទោស ។ មន្ទីរស២១គឺជាគុកនយោបាយរវាងខ្មែរក្រហមយួននិង ខ្មែរក្រហមចិនយួន(ក្រុមប៉ុល-ពត) ដូច្នេះតុលាការកូនកាត់ ECC ប្រតិបត្តិក្រោមឥទ្ធិពលអាយ៉ងនិងយួន ហើយដែល សាក្សីគ្មានសិទ្ធិ, គ្មានឯករាជក្នុងការបញ្ចេញមតិដោយគ្មានការគំរាមកំហែង ។ល។, មិនអាចចាត់ទុកថាជាតុលាការ សម្រាប់ជនរងគ្រោះបានទេ តែជាតុលាការសម្រាប់យួននិងពួកខ្មែរក្រហមយួនជម្រះបញ្ជីជាមួយក្រុម ប៉ុល-ពត ដែល ហ៊ានក្បត់យួន ហ៊ានរើបំរះចេញពីយួន ហើយបានចាប់មនុស្សយួនយកទៅកាត់ទោស ឯការពិតយ៉ាងណាកើតឡើង នៅ“មន្ទីរស២១” នាសម័យនោះ គ្មាននរណាម្នាក់បានដឹងពិតប្រាកដទេ ព្រោះកន្លែងកើតហេតុត្រូវយួនលុបបំបាត់ ចោលពេលពួកវាចូលភ្នំពេញភ្លាម ហើយបានរៀបចំតាក់តែងធុតធាកឧក្រិដ្ឋកម្មថ្មីឡើងវិញដើម្បីទម្លាក់កំហុសលើក្រុម ប៉ុល-ពត និងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនិងស្របច្បាប់នៃការឈ្លានពានរបស់យួនមកលើប្រទេសខ្មែរលើឆាក អន្តរជាតិ ។ នេះហើយជាល្អិតដ៏ពិសពុលរបស់យួន ។ ទោះយ៉ាងនេះក៏ដោយ សហគមន៍អន្តរជាតិមិនបានទទួលយក លេសរបស់យួននេះទេ ។ ដោយការឈ្លានពាននេះ សហគមន៍អន្តរជាតិបានរក្សាកោអីខ្មែរនៅអង្គការសហប្រជាជាតិ អោយក្រុមខ្មែរក្រហម និងបានធ្វើការគាបសង្កត់នយោបាយនិងសេដ្ឋកិច្ចលើស្រុកយួនស្ទើរក្សយ័ជន រហូតយួនសុំ ចំពោះអោយមាន កិច្ចព្រមព្រៀងក្រុងប៉ារីសក្នុងទិសដៅសុំអោយសហគមន៍អន្តរជាតិដកគំនាបនយោបាយនិងសេដ្ឋកិច្ច ពីយួន ។ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលខ្មែរបានជឿជាក់យ៉ាងមុតមាំថា ជាសេចក្តីសង្ឃឹមនិងជា ដំណោះស្រាយចុងក្រោយសម្រាប់កម្ពុជានោះ មិនបានផ្តល់ប្រយោជន៍អ្វីទាល់តែសោះមកភាគីខ្មែរឃើញគ្មានការអនុវត្តន៍ តាមគ្រប់លក្ខខណ្ឌដែលបានចែង ផ្ទុយទៅវិញ វាបានកែប្រែពីសង្គ្រាមបរទេសឈ្លានពានមកជាសង្គ្រាមរវាងខ្មែរនិងខ្មែរ តាមរយៈប្រពន្ធអាយ៉ងដែលធ្វើ អោយខ្មែរឯទៀតមានការលំបាកក្នុងការតស៊ូមតិលើឆាកអន្តរជាតិនៅពេលដែលយួន នៅតែបន្តការគ្រប់គ្រងលើក្រុមខ្មែរក្រហមដែលបន្តកាន់អំណាចនៅកម្ពុជា និងបន្តប្រព្រឹត្តិវិនាសកម្មនិងឧក្រិដ្ឋកម្ម ពូជសាសន៍, វិនាសកម្មនិងឧក្រិដ្ឋកម្មវប្បធម៌ និងឧក្រិដ្ឋកម្មដីធ្លីនិងបរិវេណមកលើប្រទេសកម្ពុជានិងប្រជាជនខ្មែរ ដែលជាជនរងគ្រោះ ឯភាគីយួនវិញបានចំណេញគ្រប់បែបយ៉ាងពីកិច្ចព្រមព្រៀងនេះ ។ ទីមួយយួនអាចបន្តធ្វើ អាណានិគមន៍មកលើប្រទេសខ្មែរនិងប្រទេសលាវតាមប្រពន្ធអាយ៉ង ។ ទីពីរសហគមន៍អន្តរជាតិបានដកគំនាប នយោបាយនិងសេដ្ឋកិច្ចពីយួន ដែលបានធ្វើអោយសេដ្ឋកិច្ចយួនកើនឡើងនិងរួចផុតពីស្ថានភាពក្សយ័ជន ហើយយួន មានមុខមាត់ឡើងវិញលើឆាកអន្តរជាតិ ។ ឯខ្មែរនិងលាវវិញខាតគ្រប់យ៉ាង ។ ទាំងនេះសហគមន៍អន្តរជាតិនិងប្រទេស ហត្ថាលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សុទ្ធតែបានដឹងតែពុំបានគោរពនិងទទួលការខុសត្រូវចំពោះកិច្ចសន្យានិង តួនាទីរបស់ខ្លួនទេ ព្រោះរហូតមកដល់ពេល នេះគេពុំបានការពារជនជាតិខ្មែរនិងលាវដែលជាជនរងគ្រោះនៃ មហាឧក្រិដ្ឋកម្មនេះទេ ។ បុស្សា